



ការផ្តល់យោបល់ ឬ ការរៀបចំសំណុំរឿងអន្តោប្រវេសន៍ ក្នុងប្រទេសអូស្ត្រាលី

តើការផ្តល់យោបល់ ឬ ការរៀបចំសំណុំរឿងអន្តោប្រវេសន៍ជាអ្វី?

ការផ្តល់យោបល់ ឬ ការរៀបចំសំណុំរឿងអន្តោប្រវេសន៍ គឺសម្តៅទៅលើបុគ្គលណាម្នាក់ដែលប្រើនូវចំណេះដឹង ឬ បទពិសោធន៍ក្នុងការរៀបចំសំណុំឯកសារស្របទៅនឹងនីតិវិធីអន្តោប្រវេសន៍ដើម្បីជួយក្នុងការដាក់ពាក្យសុំទិដ្ឋាការ (visa) ឬ កិច្ចការផ្សេងៗទៀតដែលទាក់ទងទៅនឹងទិដ្ឋាការដូចជា៖

- រៀបចំ ឬ ជួយរៀបចំសំណុំឯកសារសុំទិដ្ឋាការ ឬ ឯកសារដែលពាក់ព័ន្ធ
- ផ្តល់យោបល់អំពីការដាក់ពាក្យសុំទិដ្ឋាការ ឬ កិច្ចការទិដ្ឋាការនានា
- ឈរជាតំណាង ឬ រៀបចំសំណុំឯកសារសម្រាប់ប្រើប្រាស់ក្នុងតុលាការ ឬ ស្ថាប័នដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងសំណុំរឿងទិដ្ឋាការ។

សកម្មភាពដែលមិនត្រូវបានរាប់បញ្ចូលជាការផ្តល់យោបល់ឬ ការរៀបចំសំណុំរឿងអន្តោប្រវេសន៍មានដូចជា៖

- ធ្វើកិច្ចការស្បៀងដើម្បីជួយរៀបចំ (ឬ ជួយក្នុងការរៀបចំ) ពាក្យសុំ ឬ ឯកសារដទៃៗទៀត ឧទាហរណ៍ដូចជាស្តេន(ថត) ឯកសារ ឬ ផ្ទាំងឯកសារ
- សេវាកម្មបកប្រែក្រដាស ឬ បកប្រែផ្ទាល់មាត់
- ឱ្យឱវាទទៅបុគ្គលម្នាក់ទៀតថាគេត្រូវតែដាក់ពាក្យសុំទិដ្ឋាការ
- ឱ្យព័ត៌មានទៅជនទីបី ដោយមិនមានបន្ថែម ឬ បកស្រាយនូវអត្ថន័យនៃព័ត៌មាននោះ។

តើបុគ្គលណាខ្លះដែលអាចផ្តល់យោបល់ ឬ រៀបចំសំណុំរឿងអន្តោប្រវេសន៍នៅក្នុងប្រទេសអូស្ត្រាលី?

មានតែភ្នាក់ងារអន្តោប្រវេសន៍ដែលបានចុះឈ្មោះស្របច្បាប់ (registered migration agents) មេធាវីច្បាប់អូស្ត្រាលី ឬ បុគ្គលដែលជាករណីលើកលែងតែប៉ុណ្ណោះដែលអាច និងមានសិទ្ធិស្របច្បាប់ក្នុងការ ផ្តល់យោបល់ និងរៀបចំសំណុំរឿងអន្តោប្រវេសន៍បាននៅក្នុងប្រទេសអូស្ត្រាលី។

ភ្នាក់ងារអន្តោប្រវេសន៍ដែលបានចុះឈ្មោះស្របច្បាប់

ភ្នាក់ងារអន្តោប្រវេសន៍ដែលបានចុះឈ្មោះស្របច្បាប់ត្រូវតែមាននូវចំណេះដឹង និងកិរិយាមាយាទដែលស្របទៅនឹងលក្ខខណ្ឌដែលមានចែងក្នុង Register of Migration Agents ដែលអាចស្វែងរកបាននៅក្នុងការិយាល័យអាជ្ញាធរចុះឈ្មោះភ្នាក់ងារអន្តោប្រវេសន៍ (Office of the Migration Agents Registration Authority (OMARA)) តាមរយៈគេហទំព័រ

www.mara.gov.au

មេធាវីផ្នែកច្បាប់

មេធាវីផ្នែកច្បាប់ គឺជាអ្នកច្បាប់ដែលមានវិញ្ញាបនបត្រដើម្បីធ្វើជាមេធាវីស្របច្បាប់នៃប្រទេសអូស្ត្រាលី។ មេធាវីផ្នែកច្បាប់អាចផ្តល់យោបល់ ឬ រៀបចំសំណុំរឿងអន្តោប្រវេសន៍បាន ដោយវាជាផ្នែកមួយនៃការងារច្បាប់របស់ពួកគេ។

បុគ្គលដែលជាករណីលើកលែង

បុគ្គលដែលអាចផ្តល់យោបល់ ឬ រៀបចំសំណុំរឿង អន្តោប្រវេសន៍បានគឺជាបុគ្គលដែលមិនបានគិតប្រាក់កម្រៃពីអ្នកមកទទួលសេវាកម្ម និងជាបុគ្គលដែល៖

- អ្នកចាត់តាំង (nominator) អ្នកធានាឧបត្ថម្ភ (sponsor) ឬ សមាជិកគ្រួសារជិតស្និទ្ធរបស់អ្នកដាក់ពាក្យសុំទិដ្ឋាការ

- សមាជិកសភា សមាជិកស្ថានទូត ឬ អង្គការអន្តរជាតិ
- បុគ្គលដែលមានចែងក្នុងច្បាប់ *Public Service Act 1999* ឬ សមាជិកនៃសេវាកម្មសាធារណៈរបស់រដ្ឋដែលមានតួនាទីផ្តល់ ជាយោបល់ ឬ រៀបចំសំណុំរឿងអន្តោប្រវេសន៍ដែលជាផ្នែក មួយនៃការងាររបស់ពួកគាត់
- បុគ្គលដែលជួយដោយឥតគិតប្រាក់កម្រៃក្នុងការរៀបចំឯក សារទៅឱ្យរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍

ការរាយការណ៍អំពីបុគ្គលដែលផ្តល់ជាយោបល់ ឬ រៀបចំសំណុំរឿងអន្តោប្រវេសន៍ដោយល្មើសច្បាប់

ប្រសិនបើបុគ្គលណាម្នាក់ដែលផ្តល់ជាយោបល់ ឬ រៀបចំសំណុំ រឿងអន្តោប្រវេសន៍ដោយល្មើសច្បាប់នៅក្នុងប្រទេសអូស្ត្រាលី អ្នក គួរតែការរាយការណ៍អំពីបុគ្គលនោះតាមរយៈ [Border Watch Online Report](#) នៅក្នុងគេហទំព័ររបស់ Department of Home Affairs¹

ព័ត៌មានបន្ថែម

សម្រាប់ព័ត៌មានបន្ថែម តើបុគ្គលណាខ្លះដែលអាច និងមិនអាច ផ្តល់យោបល់ ឬ រៀបចំសំណុំរឿងអន្តោប្រវេសន៍បាននៅក្នុង ប្រទេសអូស្ត្រាលី និងសម្រាប់ព័ត៌មានក្នុងការដាក់ពាក្យបណ្តឹង សូមលោកអ្នកចូលទៅកាន់គេហទំព័ររបស់ Department of Home Affairs រួចចុចទៅលើ [‘Who can help you with your application?’](#)

ភ្នាក់ងាររៀបចំសំណុំរឿងមកសិក្សា (Education agents)

ភ្នាក់ងាររៀបចំសំណុំរឿងមកសិក្សាក៏មិនមែនជាករណីលើកលែង ដែរ ពួកគេមិនត្រូវដាច់ខាតឱ្យជាយោបល់ ឬ រៀបចំសំណុំរឿង អន្តោប្រវេសន៍មកប្រទេសអូស្ត្រាលីបាននោះទេ លុះត្រាតែជា ភ្នាក់ងារអន្តោប្រវេសន៍ដែលបានចុះឈ្មោះស្របច្បាប់ ឬ ជាមេធាវី ផ្នែកច្បាប់អូស្ត្រាលី។

ទោសពិន័យក្នុងការផ្តល់ជាយោបល់ ឬ រៀបចំសំណុំ រឿងអន្តោប្រវេសន៍ដោយល្មើសច្បាប់

វាជាការល្មើសច្បាប់ប្រសិនបើបុគ្គលណាមួយបានផ្តល់ជា យោបល់ ឬ រៀបចំសំណុំរឿងអន្តោប្រវេសន៍នៅក្នុងប្រទេស អូ ស្ត្រាលី លុះត្រាតែបុគ្គលនោះជាភ្នាក់ងារអន្តោប្រវេសន៍ដែលបាន ចុះឈ្មោះស្របច្បាប់ ឬ ជាមេធាវីច្បាប់ ឬ ជាបុគ្គលដែលជាករណី លើកលែង។

ប្រសិនបើមានបុគ្គលណាម្នាក់ធ្វើនូវទោសកំហុសនេះ បុគ្គលនោះ នឹងអាចផ្តន្ទាទោសដោយដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ។